



សុន្ទរកថា

**ឯកឧត្តម អិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
ថ្លែងក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ និង
លើកទិសដៅការងាររបស់វិស័យមុខងារសាធារណៈជូនរាជរដ្ឋាភិបាលកម្ពុជា
ក្នុងនីតិកាលទី៦ នៃរដ្ឋសភា
សណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០១៨**

- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ជាទីគោរព
- ឯកឧត្តម លោកជំទាវ តំណាងគ្រប់ក្រសួង ស្ថាប័ន និង រាជធានី ខេត្ត
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និង មន្ទីរមុខងារសាធារណៈគ្រប់រាជធានី ខេត្ត និង
- លោកស្រី អស់លោក អ្នកនាងកញ្ញា ទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ ជាទីស្រលាញ់រាប់អាន

ក្នុងនាមក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង រូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និង អរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលបានចូលរួមក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ(២០១៣-២០១៨) និង លើកទិសដៅការងាររបស់វិស័យមុខងារសាធារណៈ និង ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលបានរៀបចំឡើងដោយក្រសួងមុខងារសាធារណៈថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និង កោតសរសើរដល់ថ្នាក់ដឹកនាំ និង សមាជិកក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ ដែលបានខិតខំរៀបចំអង្គសន្និបាតនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង បរិយាកាសរីករាយ។

ក្នុងឱកាសនេះ ខ្ញុំសូមរំលឹកជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ជ្រាបថា ក្រសួងមុខងារសាធារណៈ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៣ ដោយបានដាក់បញ្ចូលគ្នាស្ថាប័នចំនួនបី គឺរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលសាធារណៈ និង សាលាកូមិទ្ធរដ្ឋ បាល ដើម្បីបំពេញបេសកកម្មនិងភារកិច្ចក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារ សាធារណៈ និង ការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ឲ្យឆ្លើយ តបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាក្នុងតំបន់ និង ពិភពលោក។ នៅដំណាក់កាល ដំបូង ខ្ញុំពិតជាមានការព្រួយបារម្ភខ្លះក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំ និង តែងតាំងសមាស ភាពថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញសំខាន់ៗ ឲ្យកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង ដែលទើបតែបង្កើតថ្មី និង ជាពិសេសការដឹកនាំសម្របសម្រួល និង ជំរុញការអនុវត្តការងារ កំណែទម្រង់រដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិ។ ប៉ុន្តែដោយផ្អែកលើបទ ពិសោធន៍ ភាពជាអ្នកដឹកនាំ និង ការបើកទូលាយបេះដូងរបស់ខ្ញុំ រួមជាមួយនឹងការប្តេជ្ញាចិត្ត ដ៏មោះមុត ចំណេះដឹងនិងសមត្ថភាពជំនាញពិតប្រាកដរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ គ្រប់ផ្នែកគ្រប់កម្រិតឋានានុក្រមទាំងអស់របស់ក្រសួងមុខងារសាធារណៈ ដែលបំពេញភារ កិច្ចឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់និងសហការគ្នា ស្មារតីជាក្រុម ការទទួល ខុសត្រូវខ្ពស់នៅតាមអង្គការរៀងៗខ្លួនទាំងថ្នាក់ក្រសួងទាំងថ្នាក់មន្ទីរ យើងពិតជាសម្រេច បានជោគជ័យតាមគោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក៏ដូចជាសូចនាករគោលនៃសមិទ្ធផលនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។ ពេល វេលាពិតជាដើរលឿនណាស់ ក្នុងរយៈពេលប្រាំឆ្នាំនៃការបំពេញសកម្មភាពការងាររបស់យើង ក្នុងអាណត្តិនេះ ហើយយើងក៏សម្រេចបានសមិទ្ធផលជាច្រើនណាស់ដែរក្នុងរយៈពេលដ៏ខ្លី នេះ។ **សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នដទៃទៀត ក៏បានទទួលស្គាល់ និង សម្តែងការកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់យើង និង សមិទ្ធផលដែលយើង សម្រេចបានជូនប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង រាជរដ្ឋាភិបាល។ សមិទ្ធផលនិងការកោតសរសើរទាំងនេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលជាថ្នាក់ ដឹកនាំ និង មន្ត្រីរាជការទាំងអស់របស់ក្រសួងមុខងារសាធារណៈ។ ប៉ុន្តែសមិទ្ធផលទាំងនេះ ក៏មិនអាចសម្រេចបានដែរ ប្រសិនបើគ្មានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ ក្រុមការងារកែទម្រង់រៀបរយ ក្រុមការងារកំណែទម្រង់រដ្ឋបាល

សាធារណៈរបស់ក្រសួងស្ថាប័ននិងរាជធានីខេត្ត ជាពិសេសយន្តការសម្របសម្រួល និង ប្រទាក់ក្រឡាគ្នា របស់លេខាធិការដ្ឋានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ អគ្គ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ និង អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ព្រមជាមួយបណ្តាដៃគូអភិវឌ្ឍ។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ក្នុងនាមជាអ្នកដឹកនាំការងារវិស័យមុខងារសាធារណៈ និង កំណែទម្រង់រដ្ឋបាល សាធារណៈ ខ្ញុំសូមបញ្ជាក់ជូនថា ទោះបីជាយើងសម្រេចបាននូវសមិទ្ធផលជាច្រើនហើយក៏ ដោយ ក៏យើងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើជាបន្តបន្ទាប់តាមកម្រិតអាទិភាព និង តម្រូវ ការជាក់ស្តែង ហើយបញ្ហាប្រឈមក៏នៅមានច្រើនទៀតដែលត្រូវដោះស្រាយជាបន្ទាន់។ បើ យើងក្រឡេកមើលការងារកំណែទម្រង់រដ្ឋវិញ គឺចាប់តាំងពីឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងប្រឈមមុខគ្រប់បែបយ៉ាងគ្រប់សមរក្សមិទាំងក្នុងទាំង ក្រៅប្រទេស ដោយប្តេជ្ញាចិត្តឥតងាករក្នុងការធ្វើកំណែទម្រង់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស និង សេដ្ឋកិច្ចទីផ្សារ ដើម្បីដឹកនាំប្រទេសឈានទៅរកការកាត់បន្ថយ ភាពក្រីក្រ និង ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ឥឡូវមកដល់បច្ចុប្បន្ននេះ ប្រទេស ជាតិយើងទទួលបានសុខសន្តិភាពទូទាំងប្រទេស សេដ្ឋកិច្ចមានការរីកចម្រើន កម្រិតជីវភាព រស់នៅរបស់ប្រជាជនក៏មានការកើនឡើងមួយកម្រិតខ្ពស់ ហើយប្រាក់បៀវត្សអប្បបរមាប្រចាំ ខែរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងជាបន្តបន្ទាប់រហូតដល់បាន ច្រើនជាងមួយលានរៀលក្នុងឆ្នាំ២០១៨នេះ តែខ្ញុំសូមសួរថា តើយើងបានផ្តល់សេវាសាធារ ណៈប្រកបដោយបរិមាណ និង គុណភាពគ្រប់គ្រាន់ហើយ ឬ នៅដល់ប្រជាពលរដ្ឋ ហើយ ប្រជាជនរស់នៅតាមជនបទឈប់ទាមទារហើយ ឬ នៅនូវតម្រូវការសាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ថ្នល់ អគ្គិសនី ទឹក ទីផ្សារលក់ផលិតផល និង ទីផ្សារការងារជាដើម។ល។ ជារួម យើង ពិនិត្យឃើញថា តម្រូវការសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន គឺមានការកើនឡើងជានិច្ច និង មិនចេះឈប់ឈរទេ អស់ពីតម្រូវការជាបរិមាណ ឥឡូវឈានទៅដល់តម្រូវការផ្នែកគុណ ភាព ជាពិសេស គុណភាពនៃសេវាសាធារណៈតែម្តង។ ចំណុចនេះ ខ្ញុំចង់បញ្ជាក់ប្រាប់អង្គ សន្និបាតថា រដ្ឋបាលសាធារណៈរបស់យើង បាននិងកំពុងឈានចូលដល់ដំណាក់កាលថ្មី មួយ ដែលតម្រូវឲ្យមានការប្រកួតប្រជែង ការវាយតម្លៃគុណភាពនិងសមត្ថភាព និង ការផ្តល់ រង្វាន់លើកទឹកចិត្តសម្រាប់មន្ត្រីឆ្នើម ឬ អង្គភាពឆ្នើម ដើម្បីសម្រេចឲ្យបានសេវាសាធារណៈ

មួយប្រកបដោយគុណភាពខ្ពស់ ពីព្រោះបើយើងមិនផ្ដួចផ្ដើមគំនិតឲ្យមានការប្រកួតប្រជែង ទេ នោះរដ្ឋបាលសាធារណៈរបស់យើងមិនមានសមត្ថភាពអាចឆ្លើយតបបាននឹងតម្រូវការនៃ ការអភិវឌ្ឍរបស់វិស័យឯកជន និង មិនអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការ ជាក់ស្ដែងរបស់ប្រជាជនឡើយ។ ចំណុចនេះ ខ្ញុំគិតថា គឺជាគំនិតផ្ដួចផ្ដើមកែទម្រង់មួយដ៏ធំ ក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវតម្រង់ឆ្ពោះទៅរកការលើកកម្ពស់គុណផលរបស់មន្ត្រីម្នាក់ៗ និង ឲ្យតម្លៃខ្ពស់ទៅលើមន្ត្រីដែលមានសមត្ថភាពជំនាញ ក៏ដូចជាសមត្ថភាពគ្រប់គ្រង និង ចាត់ចែងការងាររបស់អង្គភាពនីមួយៗ។ ដើម្បីសម្រេចការងារនេះ ខ្ញុំគិតថា គឺមានកិច្ចការ ច្រើនណាស់ដែលត្រូវធ្វើ ដោយគិតចាប់តាំងពីក្របខណ្ឌគតិយុត្តិ បែបបទនិងនីតិវិធីក្នុងការ ផ្តល់សេវា ក្នុងការវាយតម្លៃ និង ការផ្តល់ចំណាត់ថ្នាក់ បទដ្ឋាននិងស្តង់ដារសេវាសាធារណៈ កម្រិតសមត្ថភាពជំនាញ ចំណេះដឹង និង ធនធានហិរញ្ញវត្ថុជាដើម។ ខ្ញុំជឿជាក់ថា គំនិតផ្ដួច ផ្ដើមនេះ គឺជាទិសដៅការងារដ៏សំខាន់ដែលក្រសួងមុខងារសាធារណៈ និង គណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ ត្រូវលើកឡើងនិងដាក់បញ្ចូលទៅក្នុងកម្មវិធីការងារអាទិភាព របស់ខ្លួន និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦របស់រដ្ឋសភា។ និយាយ ជារួម គឺយើងត្រូវដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយតម្រង់ឆ្ពោះទៅរកការគ្រប់ គ្រងផ្នែកលើគុណផល ដែលត្រូវដើរស្របគ្នាជាមួយនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ពោលគឺថាការផ្អែកលើសមិទ្ធកម្ម។ ដោយឡែក ក្នុងអង្គសន្និបាតបូកសរុប លទ្ធ ផលការងាររយៈពេលប្រាំឆ្នាំ សម្រាប់រយៈពេលមួយថ្ងៃកន្លះនេះ យើងទាំងអស់គ្នានឹងចូលរួម ស្តាប់របាយការណ៍ស្តីពីលទ្ធផលការងារជាច្រើនដែលយើងសម្រេចបាន រួមជាមួយនឹងបញ្ហា ប្រឈម ក៏ដូចជាការលើកទិសដៅការងារអាទិភាពសម្រាប់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលត្រូវធ្វើបង្ហាញដោយថ្នាក់ដឹកនាំទទួលបន្ទុកតាមវិស័យការងារនីមួយៗរបស់ ក្រសួងមុខងារសាធារណៈ។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ខ្ញុំសង្ឃឹមថា អង្គសន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ គឺវេទិកាមួយដ៏សំខាន់សម្រាប់ ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់គ្រប់គ្រង និង មន្ត្រីជំនាញ បានស្តាប់អំពីរបាយការណ៍នៃលទ្ធផល ការងាររបស់ខ្លួន និង ត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និង រួមគ្នាលើកទិសដៅការងារ ថ្មីៗបន្ថែមទៀត ដើម្បីឲ្យក្រសួងមុខងារសាធារណៈធ្វើការបូកសរុបមតិយោបល់ទាំងអស់ ហើយរៀបចំចេញជាសំណើគោលនយោបាយ និង ទិសដៅការងារអាទិភាពថ្មីជូនរាជរដ្ឋាភិ បាល ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយថ្មី ក្នុងនីតិកាលទី៦នៃរដ្ឋសភា។ ដូចនេះ ខ្ញុំ សូមអំពាវនាវ និង ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង និង មន្ត្រីជំនាញទាំងអស់ដែលមាន

វត្តមានក្នុងអង្គសន្និបាតនាពេលនេះ សូមចូលរួមឲ្យបានពេញលេញរយៈពេលមួយថ្ងៃកន្លះ
នេះ ស្របតាមរបៀបវារៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង សេចក្តីថ្លៃថ្នូរ។

ជាទីបញ្ចប់ ក្នុងនាមក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកែទម្រង់រដ្ឋបាល
សាធារណៈ និង រូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ
អស់លោក លោកស្រី អ្នកនាងកញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គ
សន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ។ ខ្ញុំសូមប្តូរស្នងដល់វត្តស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និង
ទេវតាឆ្នាំថ្មីជូនពរជ័យមហាប្រសើរជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក
នាងកញ្ញាទាំងអស់ឱ្យសម្រេចជោគជ័យគ្រប់ការងារ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ជួប
ប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើកអង្គសន្និបាតចប់ពីពេលនេះតទៅ!

សូមអរគុណ!